

៤- ការថែទាំដើមល្អិត:

- ◆ ដើមល្អិតដែលទើបដាំរួច មិនត្រូវប៉ះពាល់ ឬ បេះ ត្រួយស្លឹក ឬ កាច់មែកបានទេ ហើយក៏មិនត្រូវ អោយសត្វពាហនៈញាំញីទេ ដែលនាំអោយដើម ល្អិតងាប់ ដោយសារតែបុសវាងាយដាច់ណាស់ ។
- ◆ ត្រូវតាមដាន និងកំចាត់ដង្កូវស៊ីដើមល្អិតចេញ ។ ដង្កូវនេះវាស៊ីតែមែកឬដើមល្អិតទេ ។ វាស៊ីពីលើ ចុះមកក្រោម វាអាចរស់នៅក្នុង មែកល្អិតបាន ប្រហែល ៤*៥ សប្តាហ៍ ។
- ◆ បើសង្កេតឃើញមានអាចម៍ដង្កូវនៅតាមមែក ល្អិត យើងត្រូវឆ្កែសំបកមែករហូតដល់ឃើញ ដង្កូវនឹងព្យួរសម្លាប់វាចោល ។

៥- ការប្រមូលផលផ្លែល្អិត:

- ◆ ចាប់ពី ៣ឆ្នាំឡើងទៅ យើងអាចប្រមូលផលបាន ខ្លះៗ ។ ចាប់ពី៥ឆ្នាំឡើងទៅ ក្នុង១ដើមយើងអាច ប្រមូលផលបាន ១០០ គក្រ ក្នុងមួយឆ្នាំ ។
- ◆ ជាធម្មតាផ្លែល្អិតចាស់អាចបេះយកមកបន្តិបាន ដោយសង្កេតមើលសំបកផ្លែរលោង ឬយើងកោស លើផ្លែ វាមានពណ៌លឿងត្នោត ។



អាចរកទិញកូនល្អិតបានតាមរយៈ:

- ១- អ្នកស្រី ជា ធារិទ្ធ, អ្នកលក់ពូជលើហូបផ្លែ គ្រប់មុខ, ក្បែរស្ពានទឹកវិល, ខ័ណ្ឌ-ក្រុង សៀមរាប, ទូរស័ព្ទលេខ: 012 35 10 30/017 68 84 49
- ២- លោកគឹម សុធា, អ្នកលក់ពូជលើ ហូបផ្លែ គ្រប់មុខ, សួនបុប្ផាអង្គរ, ក្រុងសៀមរាប, ទូរស័ព្ទ លេខ: 012 98 06 23
- ៣- លោកគឹម ឈុំ, អ្នកលក់ពូជលើ ហូបផ្លែ គ្រប់មុខ, សួនច្បារអែដែន, ក្រុង សៀមរាប, ទូរស័ព្ទលេខ: 012 31 20 55
- ៤- លោក វ៉ាន់ ហឿន, អ្នកលក់ពូជលើហូប ផ្លែគ្រប់មុខ, ក្បែរផ្សារអង្គរ, ស្រុកប្រាសាទបាតង ខេត្តសៀមរាប, ទូរស័ព្ទលេខ: 012 70 80 43
- ៥- អ្នកស្រី គឹម សារីត, អ្នកលក់ពូជលើហូបផ្លែ គ្រប់មុខ, ភូមិស្ពានជ្រាវ, ខ័ណ្ឌ-ក្រុងសៀមរាប, ទូរស័ព្ទលេខ: 089 80 54 66



ភាពខោគប័យនៃការដាំល្អិត



ការណែនាំអនុវត្តជាក់ស្តែងជា ជំហានៗដោយ:

លោក ឡាច ឡាច, កសិករដាំល្អិតនៅឃុំ អូរដំបង២ , ស្រុក សង្កែ, ខេត្តប៉ាត់ដំបង ទូរស័ព្ទលេខ: 012 25 43 65

ដំណាំល្មុត

១- ពូជល្មុត:

ក- ល្មុតធម្មតា ឬ ល្មុតណាំងបាយស្រោះ ផ្លែវាធំល្មម រាងទ្រវែង ផ្លែ ៤ ទៅ ៥ដង ក្នុងមួយឆ្នាំ ។

ខ- ល្មុតណាំង ឬ ល្មុតណាំងថ្ម ឬ ល្មុតថ្ម: ផ្លែល្អិតៗ ប៉ុន្តែរឹង វាផ្លែ២ ទៅ ៣ដង ក្នុងមួយឆ្នាំ ។


គ- ល្មុតពូជចឹកកាយរាំង ឬល្មុតតាខ្មៅ: ផ្លែធំៗ វាផ្លែ ៤ ទៅ ៥ដងក្នុងមួយឆ្នាំ ប៉ុន្តែពុំសូវមានរសជាតិឆ្ងាញ់ ទេ ។ គេនិយមប្រើប្រាស់វាក្នុងពិធីមង្គលការ និង បុណ្យទានផ្សេងៗ ។

ឃ- ល្មុតណាំងប៉ែន ឬល្មុតណាំងខ្សាច់: ផ្លែមានរាង ដូចផ្លែបានប៉ែន សាច់វាទន់ជ្រាក់ៗបន្តិច ផ្លែវាធំជាង ល្មុតធម្មតាបន្តិច វាផ្លែ៤ទៅ ៥ដងក្នុងមួយឆ្នាំ ។

២- ការរៀបចំដី និងរណ្តៅដាំល្មុត:

- ◆ យើងត្រូវភ្ជួរហាលដីទុកចោលចំនួន ១ ខែ ទៅ ១ ខែកន្លះសិន ដើម្បីអោយងាប់សត្វល្អិត និងស្មៅ រលួយបានល្អ ។ យើងត្រូវ ភ្ជួរដីមួយលើក ទៀតនៅ ពេលដែលជិតដាំកូនល្មុត ។
- ◆ យើងត្រូវទាញខ្សែអោយត្រង់ដើម្បីងាយស្រួល ក្នុង ការដាំដំណាំផ្សេងទៀត ក្រោមដើមល្មុត ។
- ◆ ចន្លោះពីដើមមួយទៅដើមមួយមានប្រវែង៥ម៉ែត្រ

- ◆ កាប់រណ្តៅទំហំ ៤តីកបួនជ្រុង និងជំរៅ ៤តីក កាប់ យកអាចម៍ដីចេញពាក់កណ្តាលរណ្តៅ រួចទើបកាប់ បំផុសអាចម៍ដីនៅសល់អោយម៉ដ្ឋ រួចដាក់លាយជា មួយដីអាចម៍គោពុកផុយល្អ ។



- ◆ ត្រូវហាលរណ្តៅទុកចោល ២ ទៅ៣ថ្ងៃមុនដាំ ។

៣- ការដាំកូនល្មុត:

- ◆ យើងត្រូវយកមែកល្មុត (មែកសាក) មកទុកនៅ ក្បែរៗរណ្តៅជាមុនសិន ។
- ◆ យកមែកល្មុតសាកមកត្រាំទឹកអោយសើមបន្តិច ។
- ◆ ស្រាយកញ្ចប់ផ្លាស្ទិចចេញយឺតៗដោយថ្មមៗ និង ប្រុងប្រយ័ត្នជានិច្ច ដោយកុំអោយបែកអាចម៍ដី និង ដាច់ឫសល្មុតដែលបណ្តាលអោយវាងាប់បាន ។



- ◆ ត្រូវដាក់មែកល្មុតសាក ចូលទៅក្នុងរណ្តៅ ដោយ ថ្មមៗ ដៃម្ខាងទៀតត្រូវ ប្រមូលអាចម៍ដីលុប រណ្តៅដោយច្របាច់ដី អោយបានតូចៗលុបរោយ បំពេញ រណ្តៅដោយកាប់ ដីបូសកំរាស់ ២ធ្នាប់ដៃ ហើយនៅ សល់ប្រហែល២ ធ្នាប់ដៃទៀត ទើបអាចម៍ដីស្មើនឹង មាត់រណ្តៅ ។
- ◆ យើងមិនត្រូវជាន់បង្ហាប់ដីនៅក្នុងរណ្តៅនោះទេ ។
- ◆ យើងត្រូវបោះបង្កោល ២ ឬ ៣ ដើម ចងភ្ជាប់នឹង មែកល្មុត ដើម្បីអោយវា មានជំហរត្រង់ និង រឹងមាំ ។
- ◆ យើងត្រូវស្រោចទឹកអោយ សើមល្មម ដោយយកដៃ ទទះទឹក ដូចជាស្រោចទឹក លើកូនស្តែ ។



អាយុដើមល្មុត	ចំនួនពេលស្រោចទឹក
តិចជាង១ខែ	រៀងរាល់ថ្ងៃពេលល្ងាច
១ខែ ដល់ ២ខែ	រៀងរាល់ ២ថ្ងៃម្តង
២ខែ ដល់ ៥ខែ	រៀងរាល់ ៣ថ្ងៃម្តង
៥ខែ ដល់ ១ឆ្នាំ	រៀងរាល់១សប្តាហ៍ម្តង
១ឆ្នាំ ដល់ ៣ឆ្នាំ	រៀងរាល់ ២សប្តាហ៍ម្តង